

**ព្រះរាជាណាចក្រកម្ពុជា**  
**ជាតិ សាសនា ព្រះមហាក្សត្រ**



**បទប្បញ្ញត្តិហិរញ្ញវត្ថុ**

**ឆ្នាំសិក្សា ២០២០-២០២១**

រាល់ការចុះឈ្មោះរបស់សិស្សនៅសាលាបារាំងនៅសៀមរាប គឺបញ្ជាក់ពីការយល់ស្រប និងអនុលោមតាមបទប្បញ្ញត្តិទាំងនេះហើយ។ សូមបញ្ជាក់ថាតារាងតម្លៃទាំងនេះអាចមានការផ្លាស់ប្តូរសម្រាប់ឆ្នាំសិក្សា ២០២០-២០២១ ។

**១. តារាងតម្លៃនៃការសិក្សា**

	ថ្នាក់	អាយុ	ចុះឈ្មោះ ជំហូរ	បន្តចុះឈ្មោះ (តម្លៃប្រចាំឆ្នាំ)	ចុះឈ្មោះ សម្រាប់ CNED	ធានារ៉ាប់រង សាលាគឺជា កាតព្វកិច្ច* (ប្រចាំឆ្នាំ)	តម្លៃសិក្សាប្រចាំ ត្រីមាស (x3)
ថ្នាក់មត្តេយ្យ	កំរិតទាប	3/4 ឆ្នាំ	550 US\$	250 US\$		50 US\$	1180 US\$
	កំរិតមធ្យម	4/5 ឆ្នាំ					
	កំរិតខ្ពស់	5/6 ឆ្នាំ					
ថ្នាក់បឋមសិក្សា	CP (ថ្នាក់ទី១)	6/7 ឆ្នាំ	750 US\$	290 US\$		50 US\$	1385 US\$
	CE1 (ថ្នាក់ទី២)	7/8 ឆ្នាំ					
	CE2 (ថ្នាក់ទី៣)	8/9 ឆ្នាំ					
	CM1 (ថ្នាក់ទី៤)	9/10 ឆ្នាំ					
	CM2 (ថ្នាក់ទី៥)	10/11 ឆ្នាំ					
អនុវិទ្យាល័យ	CNED 6eme (ថ្នាក់ទី៦)	11/12 ឆ្នាំ	750 US\$	290 US\$		50 US\$	1510US\$
	CNED 5 eme (ថ្នាក់ទី៧)	> 12 ឆ្នាំ	750 US\$	290 US\$	990 US\$**	50 US\$	1620 US\$
	CNED 4eme (ទី៨) CNED 3eme (ទី៩)						
វិទ្យាល័យ	CNED seconde (ថ្នាក់ទី១០)	> 14 ឆ្នាំ	750 US\$	290 US\$	1100 US\$**	50 US\$	1620 US\$

\*លើកលែងតែមានលិខិតបញ្ជាក់ពីធានារ៉ាប់រង(លើទំនួលខុសត្រូវ)របស់សិស្ស (សូមមើលចំណុច៤)

\*\*ទាក់ទងនឹងតម្លៃចុះឈ្មោះនៅ CNED ជាតម្លៃដែលកំណត់ដោយ CNED រក្សាសិទ្ធិក្នុងការកែប្រែតម្លៃរបស់ CNED ។

**២. តម្លៃចុះឈ្មោះប្រចាំឆ្នាំ**

សម្រាប់សិស្សចាស់ តម្លៃចុះឈ្មោះប្រចាំឆ្នាំគឺ ២៥០ US\$ សម្រាប់ថ្នាក់មត្តេយ្យ ហើយ ២៩០ US\$ សម្រាប់ថ្នាក់បឋមសិក្សាដល់ថ្នាក់វិទ្យាល័យដែលត្រូវតែបង់។ សម្រាប់ការចុះឈ្មោះដំបូងគឺ ៧៥០ US\$ លើកលែងថ្នាក់មត្តេយ្យគឺតម្លៃ ៥៥០ US\$។ តម្លៃចុះឈ្មោះនេះគឺមិនអាចសងវិញបានទេ។

សម្រាប់ថ្នាក់អនុវិទ្យាល័យ (ចាប់ពីថ្នាក់ទី៧ទៅ)និងថ្នាក់វិទ្យាល័យ។ សម្រាប់ការរៀនតាមប្រព័ន្ធ CNED តម្លៃចុះឈ្មោះបន្ថែម ៩៩០ US\$ សម្រាប់ថ្នាក់អនុវិទ្យាល័យ ហើយ ១១០០ US\$ សម្រាប់ថ្នាក់វិទ្យាល័យ។

**៣. តម្លៃចុះឈ្មោះសម្រាប់ការរៀនតាមប្រព័ន្ធ CNED**

តម្លៃចុះឈ្មោះសម្រាប់ថ្នាក់អនុវិទ្យាល័យនិងវិទ្យាល័យទាក់ទងនឹងការចុះឈ្មោះរបស់ CNED តាមរយៈសាលា EFSR (សូមមើលពីការណែនាំនៃការចុះឈ្មោះ CNED សម្រាប់ព័ត៌មានបន្ថែម)។ ក្នុងករណីដែលមាតាបិតាបានចុះឈ្មោះកូននៅ CNED រួចហើយ ថ្លៃចុះឈ្មោះនៅសាលា គឺ ៧៥០ US\$ ឬ ២៩០ US\$ ដែលត្រូវបង់។

**៤. ធានារ៉ាប់រងសាលាគឺជាកតព្វកិច្ច**

សាលាបារាំង EFSR នឹងទិញ ធានារ៉ាប់រងសាលារៀនសម្រាប់គ្រួសារទាំងអស់ដែលមិនអាចផ្តល់ការធានារ៉ាប់រង (លើទំនួលខុសត្រូវ) សម្រាប់កូន ៗ របស់ពួកគាត់បាន។

ធានារ៉ាប់រងសាលារៀនគ្របលើករណី ការខូចខាតផ្នែករាងកាយនិងការខូចខាតសម្ភារៈដែលកូន ៗ នឹងទទួលខុសត្រូវ (ការខូចខាតដែលបណ្តាលពីការបង្កហេតុ) ក្នុងអំឡុងពេលសិក្សានិងសកម្មភាពរៀនក្រៅម៉ោងសិក្សា។ លិខិតបញ្ជាក់ផ្ទាល់ខ្លួននិងព័ត៌មានលម្អិតនៃគោលការណ៍ធានារ៉ាប់រងអាចធ្វើការស្នើសុំបាន។

**៥. បញ្ចុះតម្លៃសម្រាប់បឋមមូលបត្រ**

ចំនួនដែលត្រូវបញ្ចុះតម្លៃមានដូចជា៖ ១០០ US\$ ក្នុងមួយត្រីមាស សម្រាប់កូនទី២ដែលចុះឈ្មោះ ១៥០ US\$ ក្នុងមួយត្រីមាស សម្រាប់កូនទី៣ ដែលចុះឈ្មោះ និង ២០០ US\$ ក្នុងមួយត្រីមាស សម្រាប់ចាប់ពីកូនទី៤ទៅដែលចុះឈ្មោះ ។

**៦. របៀបនៃការបង់ថ្លៃសាលា**

បងប្រចាំត្រីមាស ៖ ការទូទាត់ថ្លៃសាលាគឺត្រូវទូទាត់ឱ្យបានមុនរៀងរាល់ត្រីមាសឬឆ្នាំចាប់ផ្តើម។ ត្រូវទូទាត់តាមរយៈសែក ឬការប្រាក់នៅធនាគារតែមួយមុខគត់។

- បន្តចុះឈ្មោះ/ចុះឈ្មោះ : ចាប់ពីថ្ងៃទី ១ ខែមេសា ដល់ ថ្ងៃទី ៣១ ខែ ឧសភា ឆ្នាំ ២០២០ ។ បន្ទាប់ពីកាលបរិច្ឆេទនេះ គ្រឹះស្ថានមិនធានាសម្រាប់ការចុះឈ្មោះនោះទេ។ ក្នុងករណីមានការលំបាក ក្នុងការអនុវត្តតាមកាលកំណត់នេះ សូមមាតាបិតា ធ្វើការទំនាក់ទំនងទៅអ្នកគ្រប់គ្រងសាលាជាមុនសិន។
- ថ្លៃសាលាត្រីមាសទី១ ៖ ចាប់ពីថ្ងៃទី ១ ខែមិថុនា ដល់ ថ្ងៃទី ៣១ ខែសីហា ឆ្នាំ២០២០
- ថ្លៃសាលាត្រីមាសទី២ ៖ ចាប់ពីថ្ងៃទី១៥ ខែ វិច្ឆិកា ដល់ ថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ២០២០
- ថ្លៃសាលាត្រីមាសទី៣ ៖ ចាប់ពីថ្ងៃទី១ ដល់៣១ ខែ មីនា ឆ្នាំ២០២១

សម្រាប់ការបង់ថ្លៃសាលាប្រចាំឆ្នាំ៖ ត្រូវធ្វើការទូទាត់នៅចន្លោះថ្ងៃទី១ និងថ្ងៃទី៣០ ខែកញ្ញា

**ចំណុចសំខាន់៖**

- ការចុះឈ្មោះរបស់សិស្សដែលអាចចាត់ទុកជាផ្លូវការបាន គឺបន្ទាប់ពីទូទាត់ថ្លៃចុះឈ្មោះហើយ។
- សិស្សដែលមិនទាន់បានបង់ថ្លៃសាលា តាមកាលបរិច្ឆេទដែលបានគ្រោងទុកអាចនឹងត្រូវបដិសេធមិនឱ្យចូលគ្រឹះស្ថានរហូតដល់ស្ថានភាពរបស់ពួកគាត់ត្រូវបានដោះស្រាយ។
- ក្នុងករណីមានការលំបាកផ្នែកហិរញ្ញវត្ថុម្តងម្កាល សូមក្រុមគ្រួសារ ជូនដំណឹងជាលាយលក្ខណ៍អក្សរដល់នាយកក៏ដូចជាក្រុមប្រឹក្សាភិបាលឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ។

**៧. ការចំណាយថ្លៃសាលា**

ការចំណាយទាំងនេះរួមមាន៖

ថ្នាក់មត្តេយ្យ	ថ្នាក់បឋមសិក្សា	ថ្នាក់ CNED
• ថ្លៃសាលា	• សាលា	• ការចុះឈ្មោះនៅ CNED
	• សៀវភៅសិក្សា	• ការត្រួតពិនិត្យការសិក្សាដោយគ្រូបង្គោលពីរនាក់
		• ថ្លៃនៃការផ្ញើការងារ
		• ថ្លៃបោះពុម្ពមេរៀន

ការចំណាយទាំងនេះមិនរាប់បញ្ចូលដូចជា៖

- សម្ភារៈសិក្សា លើកលែងថ្នាក់មត្តេយ្យ (ប៊ិច ដេរលុប ដែកឈាស...)
- ទសន្សកិច្ចសិក្សាមួយចំនួន
- សៀវភៅសិក្សា CNED
- សេវាកម្មផ្នែកអាហារដ្ឋាននិងរៀនវគ្គជំនួយធ្វើកិច្ចការផ្ទះ

**៨. មកចុះឈ្មោះចូលរៀនកំឡុងត្រីមាស**

ក្នុងករណីមកដល់កំឡុងត្រីមាស ថ្លៃសិក្សានឹងត្រូវគិតតាមចំនួនសប្តាហ៍ដែលនៅសល់បើប្រៀបធៀបទៅនឹងចំនួនសប្តាហ៍រៀនសរុបប្រចាំឆ្នាំ។

**៩. ការឈប់រៀនកំឡុងឆ្នាំសិក្សានិងអវត្តមានបណ្តោះអាសន្ន**

ត្រីមាសណាដែលបានចាប់ផ្តើមហើយគឺត្រូវបង់ថ្លៃសាលាសរុប។ ដូច្នោះ នឹងគ្មានការសងវិញទេ ក្នុងករណីឈប់រៀនមុនកាលកំណត់។ ម្យ៉ាងវិញទៀតនឹងគ្មានការបញ្ចុះតម្លៃទេ ក្នុងករណីអវត្តមានបណ្តោះអាសន្នក្នុងកំឡុងត្រីមាស។

- ត្រីមាសទី១ ៖ ចាប់ពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២០ ដល់ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០២០
- ត្រីមាសទី២ ៖ ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២១ ដល់ថ្ងៃទី ៣១ ខែមីនា ឆ្នាំ២០២១
- ត្រីមាសទី៣ ៖ ចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២១ ដល់ថ្ងៃសុក្រ ទី ៣ ខែកក្កដា ឆ្នាំ២០២១

ការិយាល័យ APE

